

LifeCancerCare

ជាគម្រោងធានារ៉ាប់រងអាយុជីវិត និងផ្តល់ថវិកាព្យាបាល
ជំងឺមហារីក ដែលមានតម្លៃសមរម្យ និងងាយស្រួលយល់



គម្រោងនៃផលិតផល LifeCancerCare

គម្រោង 5K	គម្រោង 15K	គម្រោង 25K
អត្ថប្រយោជន៍សម្រាប់ការព្យាបាលជំងឺមហារីក (គ្រប់ដំណាក់កាល)		
\$5,000	\$15,000	\$25,000
អត្ថប្រយោជន៍សម្រាប់មរណភាពគ្រប់ករណី		
\$1,000	\$3,000	\$5,000

ចំណុចពិសេសនៃផលិតផល៖

- 

មានតម្លៃសមរម្យ និងទទួលបានអត្ថប្រយោជន៍សម្រាប់ការព្យាបាលជំងឺមហារីក រហូតដល់ \$25,000 និងអត្ថប្រយោជន៍មរណភាពរហូតដល់ \$5,000
- 

ទទួលបានអត្ថប្រយោជន៍សម្រាប់ការព្យាបាលជំងឺមហារីកសរុប ទោះនៅដំណាក់កាលណាក៏ដោយ
- 

ទទួលបានការការពារភ្លាមៗ ដោយគ្រាន់តែឆ្លើយសំណួរសុខភាពចំនួន 3 សំណួរ
- 

ការបង់ប្រាក់ប្រចាំឆ្នាំថេរ ក្នុងរយៈពេល 5 ឆ្នាំ
- 

ងាយស្រួលប្រើប្រាស់ និងទាមទារសំណង

កំណត់ចំណាំ៖
● អាយុអ្នកត្រូវបានធានា 18ឆ្នាំ - 60ឆ្នាំ

ស្វែងរកនេះ
ដើម្បីអានព័ត៌មានលម្អិត &
ករណីមិនធានា និងទទួលយកការការពារភ្លាមៗ





ឧទាហរណ៍

អ្នកនាង សុខ ទេវី អាយុ 30ឆ្នាំ ប្រើប្រាស់ផលិតផល LifeCancerCare គម្រោង 5K ជាមួយនឹងការបង់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ \$35។

កំណត់ត្រា

ករណីអ្នកនាង សុខ ទេវី ពិនិត្យឃើញថា កើតជំងឺមហារីក ដំណាក់កាលដំបូង ឬដំណាក់កាលចុងក្រោយ



អ្នកនាង សុខ ទេវី នឹងទទួលបានអត្ថប្រយោជន៍ចំនួន \$5,000 ដើម្បីស្វែងរកការព្យាបាលដ៏ល្អបំផុត។

ឆ្នាំទី១

ឆ្នាំទី២

ឆ្នាំទី៣

ឆ្នាំទី៤

ឆ្នាំទី៥

กรณี 2

ករណីអ្នកនាង សុខ ទេវី ទទួលមរណភាព បុព្វនិគ្សឃើញថា កើតជំងឺមហារីកដំណាក់កាលចុងក្រោយ



អ្នកនាង សុខ ទេវី នឹងទទួលបាន
អត្ថប្រយោជន៍ចំនួន \$5,000 (100%
នៃទឹកប្រាក់ធានារ៉ាប់រង) ដើម្បីស្វែងរក
ការព្យាបាលដ៏ល្អបំផុត។



ចែងនូវមិនល្អ អ្នកនាង សុខ ទេវី បាន
ទទួលមរណភាព (គ្រប់ករណី) នឹងទទួល
បានអត្ថប្រយោជន៍ចំនួន \$1,000
(100% នៃទឹកប្រាក់ធានារ៉ាប់រង)។

ឆ្នាំទី១

ឆ្នាំទី២

ឆ្នាំទី៣

ឆ្នាំទី៤

ឆ្នាំទី៥

กรณี 3

ករណីអ្នកនាង សុខ ទេវី ទទួលមរណភាពដោយគ្រោះថ្នាក់



ក្រុមគ្រួសាររបស់អ្នកនាង សុខ ទេវី នឹងទទួលបានសំណង
មរណភាពចំនួន \$1,000 (បញ្ចប់ការធានា)។

ឆ្នាំទី១

ឆ្នាំទី២

ឆ្នាំទី៣

ឆ្នាំទី៤

ឆ្នាំទី៥



ការបង់បុព្វលាភធានារ៉ាប់រង

ការបង់បុព្វលាភធានារ៉ាប់រងត្រូវធ្វើឡើងមុនពេល ឬនៅកាលបរិច្ឆេទកំណត់តាមរយៈប្រព័ន្ធ អេឡិចត្រូនិក ឬ តាមរយៈសេវាធនាគារ ឬភ្នាក់ងារជាដៃគូ។ ការបង់បុព្វលាភធានារ៉ាប់រងអាចបង់ជាប្រចាំឆ្នាំ។



រយៈពេលអនុគ្រោះបង់បុព្វលាភធានារ៉ាប់រង

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រង នៅពេលហួសកាលកំណត់ ក្រុមហ៊ុននឹងអនុញ្ញាតឱ្យមានរយៈពេលអនុគ្រោះចំនួន 31 ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទកំណត់។ ក្នុងអំឡុងរយៈពេលអនុគ្រោះបង់បុព្វលាភធានារ៉ាប់រងនេះ បណ្ណសន្យាធានារ៉ាប់រង នៅតែមានសុពលភាព។ ប្រសិនបើអ្នកដែលត្រូវបានធានារ៉ាប់រងទទួលមរណភាព ក្នុងអំឡុងរយៈពេលអនុគ្រោះបង់បុព្វលាភធានារ៉ាប់រងនេះ ក្រុមហ៊ុននឹងកាត់កងចំនួនទឹកប្រាក់នៃបុព្វលាភធានារ៉ាប់រងដែលជំពាក់ ក្នុងឆ្នាំបណ្ណសន្យារ៉ាប់រង ជាមួយចំនួនទឹកប្រាក់ដែលក្រុមហ៊ុននឹងទូទាត់សងក្រោមលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងដោយពុំគិតការប្រាក់។



ការបញ្ចប់សុពលភាពបណ្ណសន្យារ៉ាប់រង

ប្រសិនបើ អ្នកដែលត្រូវបានធានារ៉ាប់រង ខកខានបង់បុព្វលាភធានារ៉ាប់រង ក្រោយរយៈពេលអនុគ្រោះបង់បុព្វលាភធានារ៉ាប់រង បណ្ណសន្យារ៉ាប់រងនឹងត្រូវបានបញ្ចប់សុពលភាពគិតចាប់ពីកាលបរិច្ឆេទកំណត់បង់បុព្វលាភធានារ៉ាប់រង។



ករណីមិនធានា

ករណីមិនធានាលើមរណភាព

1. ការប្រព្រឹត្តិ ឬ ការប៉ុនប៉ងប្រព្រឹត្តិបទល្មើសណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង អ្នកធានារ៉ាប់រង ឬអ្នកទទួលផល។

2. ការធ្វើអត្តឃាត ឬ ឃាតកម្មដោយអ្នកទទួលផល

ក្រុមហ៊ុននឹងមិនទូទាត់អត្ថប្រយោជន៍ ដែលស្ថិតនៅក្រោមលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងទេ ប្រសិនបើ មានករណីដូចខាងក្រោម៖

មរណភាព ដែលបណ្តាលមកពីការបង្ករបួសដោយខ្លួនឯង ឬការប៉ុនប៉ងធ្វើអត្តឃាត ឬការធ្វើអត្តឃាត ក្នុងអំឡុងពេល 2 ឆ្នាំដំបូងគិតចាប់ពីកាលបរិច្ឆេទមាន សុពលភាពនៃបណ្ណសន្យារ៉ាប់រង ឬចាប់ពី កាលបរិច្ឆេទដែលក្រុមហ៊ុនអនុញ្ញាត ក្នុងការដំឡើងទឹកប្រាក់ធានារ៉ាប់រងនៃចំណែកបន្ថែមពិសេស ដែល ករណីណាមួយកើតមានបន្ទាប់មក ដោយមិនពិចារណាថាអ្នកត្រូវបានធានារ៉ាប់រង មានសតិប្រក្រតី ឬមិនប្រក្រតីនោះទេ។

ការទទួលខុសត្រូវរបស់ក្រុមហ៊ុន នឹងត្រូវធ្វើការទូទាត់សងត្រលប់ត្រឹមតែចំនួនទឹកប្រាក់នៃបុព្វលាភ ធានារ៉ាប់រងដែលបានបង់រួច ឬបុព្វលាភធានារ៉ាប់រងដែលបានបង់សម្រាប់បង្កើនទឹកប្រាក់ដែលត្រូវបាន ធានារ៉ាប់រងក្នុងផ្នែកបន្ថែមណាមួយ ដែលករណីណាមួយអាចកើតឡើងទៅលើអ្នកត្រូវបាន ធានារ៉ាប់រង ឬទាយាទរបស់អ្នកត្រូវបានធានារ៉ាប់រង។ ក្រុមហ៊ុនរក្សាសិទ្ធិកាត់កងបំណុលដែលបាន ជំពាក់ដោយម្ចាស់បណ្ណសន្យារ៉ាប់រងក្រោមលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង។



ករណីមិនធានា

ករណីមិនធានាចំពោះជំងឺមហារីក

1. ក្រុមហ៊ុននឹងមិនធានាលើជំងឺមានពីមុនមកស្រាប់ដែលកើតមានមុនកាលបរិច្ឆេទបណ្ណសន្យារ៉ាប់រង (ដូចបានចែងក្នុងគម្រោងដែលបានជ្រើសរើស) ដែលជំងឺនេះសំដៅលើស្ថានភាពជំងឺដែលអ្នកត្រូវបានធានារ៉ាប់រងអាចដឹងជាមុន មុនពេលទិញបណ្ណសន្យារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រងអាចត្រូវបានចាត់ទុកថាដឹងពីស្ថានភាពជំងឺមានពីមុនមកស្រាប់នេះ នៅពេលមានស្ថានភាពដូចខាងក្រោម៖

- អ្នកត្រូវបានធានារ៉ាប់រងបានទទួល ឬកំពុងទទួលការព្យាបាល
 - ដំបូន្មានផ្នែកវេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាល ត្រូវបានណែនាំ
 - រោគសញ្ញាច្បាស់លាស់ និង មិនប្រក្រតី ត្រូវបានមើលឃើញ
 - ការកើតមានជំងឺនេះ បានលេចចេញជារូបរាង និងមើលឃើញច្បាស់ដោយមនុស្សសាមញ្ញធម្មតា
- នៅក្នុងកាលៈទេសៈនានា។

2. ក្រុមហ៊ុនមិនមានការធានាលើជំងឺមហារីកដូចខាងក្រោម៖

- ជំងឺមហារីកឈាម និងខ្លួនឆ្អឹងខ្លួនវ៉ាំវ៉ៃ (Chronic Lymphocytic Leukemia) ដំណាក់កាលសូន្យ Rai 0 ឬទាបជាងនេះ។

- ដុំសាច់ទាំងអស់ដែលត្រូវបានបែងចែកតាមលក្ខណៈជាលិកាសាស្ត្រដូចខាងក្រោម៖

មិនទាន់ក្លាយជាដុំសាច់មហារីក (Pre-malignant)

មានដុំសាច់ជិតក្លាយជាដុំមហារីក ឬជាដុំសាច់សង្ស័យថាអាចវិវត្តទៅជាមហារីក

ក្រុមកោសិកាមហារីកដែលស្ថិតក្នុងប្រភេទមិនច្បាស់លាស់ ឬមិនស្គាល់ ឬ

ជំងឺមាត់ស្បូនដាប់ប្តី (Cervical Dysplasia) ស្ថិតក្នុងកម្រិត CIN-1, CIN-2 និង CIN-3។




ករណីមិនធានា

- ជំងឺមហារីកស្បែកប្រភេទមិនមែន melanoma (non-melanoma skin carcinoma) ឬជាលិកាមហារីកកើតនៅទីតាំងដើម លើកលែងតែមានភស្តុតាងបញ្ជាក់នៃការរីករាលដាលដល់ក្រពេញទីករងៃ ឬលើសពីនេះ។
- គ្រប់ជំងឺមហារីក និងជាលិកាមហារីកកើតនៅទីតាំងដើម ដែលកើតឡើងពីផលវិបាកមេរោគហ៊ីវ (HIV)។

រយៈពេលនៅមានជីវិត

ក្រុមហ៊ុននឹងមិនធ្វើការទូទាត់អត្ថប្រយោជន៍សម្រាប់ជំងឺធ្ងន់ធ្ងរណាមួយដែលស្ថិតនៅក្រោមគម្រោងបន្ថែមនេះទេ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពក្នុងរយៈពេល ១ ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដំបូងនៃការធ្វើរោគវិនិច្ឆ័យឃើញពីជំងឺមហារីក។



ការបដិសេធ

ខិត្តប័ណ្ណនេះគឺសម្រាប់គោលបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះហើយមិនមែនជាផ្នែកមួយនៃកិច្ចសន្យាអ្វីឡើយ។ សូមពិនិត្យ ខចែង និងលក្ខខណ្ឌលម្អិតនៃផលិតផលតាមរយៈបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក។

FWD Omne

ជាកម្មវិធីទូរសព្ទដែលសម្រាប់ឱ្យអតិថិជន ពិនិត្យបណ្ណសន្យាធានារ៉ាប់រង ស្នើសុំផ្លាស់ប្តូរ ព័ត៌មាន ពិនិត្យមើលកាលវិភាគបង់ប្រាក់ និងទាមទារសំណងតាមប្រព័ន្ធឌីជីថល។



ស្តែនដេម៉ូរាយក **FWD Omne** ឥឡូវនេះ



ក្រុមហ៊ុនអេហ្វធីប៊ីលយូឌី ឡាយហ្វ អ៊ិនសូនេន (ខេមបូឌា) ម.ក
អគារស៊ីលេខ 104 ជាន់ទី 1 និងទី 8 មហាវិថីសហព័ន្ធរុស្ស៊ី
សង្កាត់ទឹកល្អក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

P (855) 87 33 99 82 / (855) 78 33 99 88
E Customer_care.kh@fwd.com
fwd.com.kh